

សំណួរដែលត្រូវបានសួរញឹកញាប់ (FAQs)

1. ខ្ញុំចង់បានជំនួយថ្លៃឈ្នួលផ្ទះ ពីកម្មវិធីជំនួយថ្លៃឈ្នួលផ្ទះ ក្រាមាសអាសន្ន (LB-ERAP) ។ តើខ្ញុំមានសិទ្ធិអាចទទួលបានទេ ?
 អ្នកជួល ឬម្ចាស់ផ្ទះជួល មានសិទ្ធិទទួលបាន ជំនួយថ្លៃឈ្នួលផ្ទះ ប្រសិនបើក្រុមស្ថិតិអ្នកជួល មានប្រាក់ចំណូល ត្រឹមឬទាបជាង 80ភាគរយ នៃចំណូលមធ្យមនៅក្នុងតំបន់ (AMI) ។ ទោះជាយ៉ាងនេះក្តី អាទិភាពនឹងត្រូវផ្តល់ជូនក្រុមស្ថិតិ ដែលមានប្រាក់ចំណូល ទាបជាង 50% នៃ AMI ។ សូមមើលតារាង ខាងក្រោមនេះសម្រាប់ដែនកម្រិតប្រាក់ចំណូល ។ សម្រាប់ព័ត៌មានបន្ថែមទៀត ពាក់ព័ន្ធនឹងក្រុមអាទិភាព សូមមើល សំណួរ 3 ។ កម្មវិធីនេះ សម្រាប់តែប្រជាពលរដ្ឋឡងប៊ិច តែប៉ុណ្ណោះ ។

ទំហំក្រុមស្ថិតិ	1	2	3	4	5	6	7	8
ដែនកម្រិត AMI ត្រឹម 50%	\$39,450	\$45,050	\$50,700	\$56,300	\$60,850	\$65,350	\$69,850	\$74,350
ដែនកម្រិត AMI ត្រឹម 80%	\$63,100	\$72,100	\$81,100	\$90,100	\$97,350	\$104,550	\$111,750	\$118,950

2. តើខ្ញុំអាចទទួលបាន ទឹកប្រាក់ប៉ុន្មានដែរ ហើយខ្ញុំអាចប្រើប្រាក់នេះ ដើម្បីបង់ថ្លៃឈ្នួល កាលពីមុនបានដែរឬទេ ?
 កម្មវិធីនឹងផ្តល់ប្រាក់ ក្នុងកម្រិត 80% នៃប្រាក់ឈ្នួលបង់យឹត (ទឹកប្រាក់ទូទាត់យឹត) ក្នុងអំឡុងពេល ដែលមានសិទ្ធិអាចទទួលបាន គិតចាប់ពីថ្ងៃទី 1 ខែមេសា ឆ្នាំ 2020 រហូតដល់ថ្ងៃទី 31 ខែមីនា ឆ្នាំ 2021 ។ ដើម្បីទទួលបានទឹកប្រាក់ 80% ម្ចាស់ផ្ទះ/អ្នកគ្រប់គ្រងអចលនទ្រព្យ ត្រូវព្រមព្រៀង លះបង់បំណុលប្រាក់ឈ្នួល ដែលនៅសល់ 20% ទៀត (និយាយម្យ៉ាងទៀត គឺ ទឹកប្រាក់ 80% នឹងត្រូវចាត់ទុកថាជាទឹកប្រាក់ពេញ សម្រាប់ប្រាក់ឈ្នួលសរុប ដែលជំពាក់) ។ ការទូទាត់ប្រាក់នឹងធ្វើឡើង ដោយផ្ទាល់ ជូនទៅម្ចាស់ផ្ទះជួល ។

ប្រសិនបើម្ចាស់ផ្ទះជួល មិនព្រមទទួលយក ទឹកប្រាក់ 80% ជាថ្លៃឈ្នួលពេញលេញដែលជំពាក់ទេ នោះកម្មវិធីនឹងផ្តល់ 25% នៃថ្លៃឈ្នួលផ្ទះដែលជំពាក់នោះ ជូនទៅអ្នកជួលដោយផ្ទាល់តែម្តង ។ ប្រសិនបើអ្នកជួលមាន គុណវុឌ្ឍន៍គ្រប់គ្រាន់ ពួកគេអាចមានសិទ្ធិទទួលបានរហូតដល់ 25% នៃថ្លៃឈ្នួលផ្ទះ សម្រាប់រយៈពេល 3 ខែ ក្រោយទៀត ។ អ្នកជួលក៏អាចស្នើសុំជំនួយ សម្រាប់ប្រាក់ទូទាត់វិក្កយបត្រសេវាទ្រទ្រង់ជីវភាព កន្លែងមក ដែលជំពាក់សាលាក្រុង (ឧស្ម័នធម្មជាតិ ទឹក & សម្រាម) ផងដែរ ។

3. តើពាក្យស្នើសុំមួយណា ដែលនឹងត្រូវចាត់ជាអាទិភាព ?
 អាទិភាពខ្ពស់ (អាទិភាព ទី 1) នឹងត្រូវផ្តល់ជូនក្រុមស្ថិតិ ដែលមានចំណូល ក្រោម 50% នៃ AMI ដែលធ្លាប់អត់ការងារធ្វើ ក្នុងរយៈពេល ច្រើនជាង 90 ថ្ងៃ ឬធ្លាប់ពិបបទះ ផលជះផ្នែកសេដ្ឋកិច្ចផ្សេងទៀត ដោយសារ COVID-19 និងដែលជាប់ជំពាក់ថ្លៃឈ្នួលផ្ទះ ចាប់ពីថ្ងៃទី 1 ខែមេសា ឆ្នាំ 2020 រហូតដល់ថ្ងៃទី 31 ខែមីនា ឆ្នាំ 2021 ។ សាលាក្រុងនឹងធ្វើការកំណត់អាទិភាព ដោយធ្វើការដោះស្រាយ ថ្លៃឈ្នួលផ្ទះដែលជាប់ជំពាក់ ជាមុនសិន ទើបដោះស្រាយ ថ្លៃឈ្នួលផ្ទះខែក្រោយទៀត ឬពាក្យស្នើសុំជំនួយប្រាក់ទូទាត់ វិក្កយបត្រសេវាទ្រទ្រង់ជីវភាព តែមួយមុខគត់។ សាលាក្រុងនឹងផ្តល់ប្រាក់ ជូនអ្នកស្នើសុំទាំងអស់ ដែលនៅក្នុងប្រភេទអាទិភាព 1 មុនពេលធ្វើការពិចារណា លើពាក្យស្នើសុំនានា មកពីក្រុមអាទិភាពផ្សេងទៀត ។ សូមមើលតារាងខាងក្រោមនេះ សម្រាប់បញ្ជីប្រភេទអាទិភាពពេញលេញ ។

	A	B	C	ជំនួយ ដែលបានស្នើសុំ			
អាទិភាព	កម្រិតចំណូលក្រុមស្ថិតិ	គ្មានការងារធ្វើ	ផលជះផ្នែកសេដ្ឋកិច្ច ដោយសារ COVID	កង្វះលំនឹង ផ្នែកទីលំនៅ	ថ្លៃឈ្នួលផ្ទះ ពីមុនមក	ឈ្នួលផ្ទះ នាពេលក្រោយទៀត	សេវាទ្រទ្រង់ជីវភាព (Utilities)
1	<50% AMI	90 ថ្ងៃ ឬច្រើនជាងនេះ	បាន-បាន	បាន-បាន	បាន-បាន	បាន-បាន	បាន-បាន
2	<50% AMI	តិចជាង 90 ថ្ងៃ	បាន-បាន	បាន-បាន	បាន-បាន	បាន-បាន	បាន-បាន
3	<80% AMI	90 ថ្ងៃ ឬច្រើនជាងនេះ	បាន-បាន	បាន-បាន	បាន-បាន	បាន-បាន	បាន-បាន
4	<80% AMI	តិចជាង 90 ថ្ងៃ	បាន-បាន	បាន-បាន	បាន-បាន	បាន-បាន	បាន-បាន
5	<50% AMI	ទេ	បាន-បាន	បាន-បាន	ទេ	បាន-បាន	បាន-បាន
6	<80% AMI	ទេ	បាន-បាន	បាន-បាន	ទេ	បាន-បាន	បាន-បាន

អ្នកដាក់ពាក្យ ក្នុងកម្មវិធីនេះ អាចបានដាក់ពាក្យស្នើសុំ ឬ បានទទួល ជំនួយថ្លៃឈ្នួលផ្ទះ រួចហើយ តាមរយៈកម្មវិធី LB CARES ឬ តាមរយៈកម្មវិធីជំនួយថ្លៃឈ្នួលផ្ទះ របស់ខោនឌី ឡាស អែនធីឡេស ។ នឹងផ្តោតលើការផ្តល់ជំនួយ ដល់គ្រួសារដែលមានសិទ្ធិអាចទទួលបាន ដែលមិនបានទទួលជំនួយណាមួយ តាមរយៈកម្មវិធីទាំងនេះ ឬ ដែលបានទទួលជំនួយ ត្រឹមតែ \$3,000 តាមរយៈកម្មវិធី LB CARES ហើយនៅសល់ថ្លៃឈ្នួល ត្រូវទូទាត់ទៀត ។ អ្នកដាក់ពាក្យ ដែលបានទទួលជំនួយ តាមរយៈទាំង កម្មវិធី LB CARES និងកម្មវិធីជំនួយថ្លៃឈ្នួល របស់ខោនធី នឹងទទួលបាន អាទិភាពទាបជាង ពីកម្មវិធី LB-ERAP ។

4. ខ្ញុំជួលផ្ទះ ជាមួយអ្នកផ្សេងទៀត (ដូចជា មិត្តរួមបន្ទប់ ស្វាមី-ភរិយា សមាជិកគ្រួសារ) តើយើងខ្ញុំម្នាក់ៗ អាចស្នើសុំជំនួយថ្លៃឈ្នួលផ្ទះ បានដែរឬទេ ? ទេ អ្នកដាក់ពាក្យ ដែលស្ថិតក្នុងស្ថានភាពនេះ គួរដាក់ពាក្យស្នើសុំ តែមួយ (1) សម្រាប់គ្រួសាររបស់ពួកគេទាំងមូល ដែលរួមមាន ព័ត៌មាន អំពីចំណុច សម្រាប់សមាជិកគ្រួសារទាំងអស់ ។

5. ខ្ញុំជាម្ចាស់ផ្ទះជួល ម្ចាស់អចលនទ្រព្យ និង/ឬ អ្នកគ្រប់គ្រងអចលនទ្រព្យ ។ តើខ្ញុំអាចដាក់ពាក្យស្នើសុំ បានដែរឬទេ ? ម្ចាស់ផ្ទះជួល ម្ចាស់អចលនទ្រព្យ និង/ឬ អ្នកគ្រប់គ្រងអចលនទ្រព្យ ត្រូវបានលើកទឹកចិត្ត ឱ្យដាក់ពាក្យស្នើសុំ ។ សាលាក្រុង សូមណែនាំឱ្យម្ចាស់ផ្ទះជួល និងអ្នកជួល សហការគ្នា ក្នុងការដាក់ពាក្យស្នើសុំជំនួយ ពីកម្មវិធី ។

6. ខ្ញុំរស់នៅ ឯស៊ីកណល ហៀល (Signal Hill) ឬ ទីក្រុងមួយផ្សេងទៀត ដែលនៅជិតឡងប៊ិច តើខ្ញុំអាចដាក់ពាក្យស្នើសុំ បានដែរឬទេ ? ទេ កម្មវិធីនេះ មានផ្តល់ជូន សម្រាប់តែប្រជាពលរដ្ឋឡងប៊ិច ប៉ុណ្ណោះ ។

7. ហេតុអ្វីបានជា កម្មវិធីនេះផ្តល់ជំនួយ តាមកម្រិតចំណូល បានដែរឬទេ ? ហេតុអ្វីបានជា គ្រប់គ្នាមិនអាចដាក់ពាក្យស្នើសុំបាន ? មូលនិធិសម្រាប់ LB-ERAP មានផ្តល់ជូន តាមរយៈមូលនិធិរតនាគារ របស់រដ្ឋាភិបាលសហព័ន្ធ នៃសហរដ្ឋអាមេរិក និងមូលនិធិប្លុក របស់រដ្ឋ (State Block Grants) ។ គោលការណ៍ណែនាំ របស់សហព័ន្ធ និងរដ្ឋ តម្រូវឱ្យ LB-ERAP ផ្តោតលើគ្រួសារ មានចំណូលទាប ដែលងាយរងគ្រោះបំផុត ចំពោះការបណ្តេញចេញ និងអសន្តិសុខ ផ្នែកលំនៅដ្ឋាន ។

8. តើខ្ញុំអាចដាក់ពាក្យបាន នៅពេលណា និងនៅកន្លែងណា ដែរ ? ពាក្យស្នើសុំ នឹងអាចរកបាន នៅលើអ៊ិនធឺណែត ចាប់ពីថ្ងៃទី 12 ខែមេសា ឆ្នាំ 2021 ទៅ ។ អ្នកដាក់ពាក្យ ត្រូវបានលើកទឹកចិត្ត ឱ្យដាក់ពាក្យ ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ។ ប្រសិនបើមានទទួលបាន ពាក្យស្នើសុំ សមល្មមនឹង បរិមាណមូលនិធិជំនួយ នោះអំឡុងពេលទទួលបានពាក្យស្នើសុំ នឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី 12 ខែឧសភា ឆ្នាំ 2021 ។ ប្រសិនបើនៅមានមូលនិធិជំនួយទៀត នោះអំឡុងពេលទទួលបានពាក្យស្នើសុំ នឹងត្រូវពន្យារពេល ក្នុងកម្រិតមួយសប្តាហ៍ម្តង រហូតទាល់តែមូលនិធិដែលនៅសល់ ត្រូវបានចាត់ចែង ចេញទៅជានិច្ចអស់ ។

ដើម្បីដាក់ពាក្យស្នើសុំជំនួយ ពីកម្មវិធីនេះ សូមចូលទៅ www.longbeach.gov/erap ។

9. នេះ ពិតជាងាយធ្វើឱ្យមាន ការភ័ន្តច្រឡំណាស់ ។ តើខ្ញុំអាចទទួលបានជំនួយ សម្រាប់បំពេញពាក្យស្នើសុំរបស់ខ្ញុំ បានដែរឬទេ ? សាលាក្រុង កំពុងធ្វើការជាមួយ គ្រឹះស្ថាននៅមូលដ្ឋាន មួយចំនួន ដើម្បីផ្តល់ជំនួយបច្ចេកទេស និងការណែនាំ ជូនអ្នកជួល និងម្ចាស់ផ្ទះជួល ដែលមានការលំបាក ក្នុងការបំពេញ ទម្រង់បែបបទពាក្យស្នើសុំ តាមអ៊ិនធឺណែត ។ ដើម្បីទទួលបានជំនួយ អ្នកដាក់ពាក្យអាចទំនាក់ទំនងទៅ គ្រឹះស្ថានណាមួយ នៃគ្រឹះស្ថានទាំងនេះ ៖

ឈ្មោះគ្រឹះស្ថាន	លេខទូរស័ព្ទ	អាសយដ្ឋានអ៊ីមែល	អាសយដ្ឋានការិយាល័យ	ម៉ោងប្រតិបត្តិការ
ដី ហាត អ៊ីដា (The Heart of Ida)	562-570-3548	heartofida@gmail.com	អាសយដ្ឋានលេខ 1150 វិថី E. ទី 4 ឡងប៊ិច CA 90802	ដោយការតែងតាំង ផ្ដោត តែ ទៅលើមនុស្សវ័យចំណាស់ សំរាប់ ៥០ ឆ្នាំ ជាភាសាអង់គ្លេសនិងអេស្បាញ
លំនៅដ្ឋាន ឡងប៊ិច (Housing Long Beach)	562-676-3183	the411@housinglongbeach.org	អាសយដ្ឋានលេខ 525 វិថី E. ទី 7 Ste 102 ឡងប៊ិច CA 90813	M-F : វេលាម៉ោង 10 ព្រឹក - 4 ល្ងាច
សមាគម ព្រួនទេ ឡាទីណូ (Puente Latino Association)	562-354-3227	PuenteRentalLB@gmail.com	អាសយដ្ឋានលេខ 6691 រុក្ខវិថីមាថល (Myrtle Ave.) ឡងប៊ិច CA 90805	ដោយការតែងតាំងតែ M-F: ម៉ោង ១០ ព្រឹក - ៥ ល្ងាច M-F: 10 a.m. - 5 p.m. ផ្ដោតលើសហគមន៍និយាយភាសាអេស្បាញ មានជំនួយក្នុងការដើរឡើង (មិនចាំបាច់ណាត់ជួបទេ) នៅថ្ងៃសៅរ៍ទី ១៧ ខែមេសាឆ្នាំ ២០២១ ថ្ងៃសៅរ៍ទី ១ ឧសភាឆ្នាំ ២០២១ និង ថ្ងៃសៅរ៍ទី ១៥ ខែឧសភាឆ្នាំ ២០២១ ចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ១ រសៀល
សហគមន៍សាមគ្គីកម្ពុជា (United Cambodian Community)	562-999-1755	info@ucclb.org	អាសយដ្ឋានលេខ 2201 វិថី E. អាណាហៃម (E. Anaheim St.) Ste 200 ឡងប៊ិច CA 90804	M-F : បរិច្ចាគម៉ោង ៩ ព្រឹក - 4:30 លា ច M-F: 9 a.m. - 4:30 p.m. ផ្ដោតលើសហគមន៍ ខ្មែរ / អាស៊ីអាគ្នេយ៍
YMCA នៃប្រៃសណីយ៍ ឡងប៊ិច (YMCA of Greater Long Beach)	For Khmer: 562-668-4255 For Spanish/English: 562-826-1608 562-624-5470	rentalrelief@lbymca.org	អាសយដ្ឋានលេខ 820 មហាវិថីឡងប៊ិច ឡងប៊ិច CA 90813	ការណាត់ជួប M-F: ម៉ោង ១០ ព្រឹក - ៥ ល្ងាច M-F: 10 a.m. - 5 p.m. ដើរលេងអ៊ិន - អេហ្វអេ: ម៉ោង ១ រសៀល - ៤:១៥ រសៀល

10. ខ្ញុំគ្មាន អ៊ីនធឺណែត ឬកុំព្យូទ័រ ប្រើប្រាស់។ តើខ្ញុំអាចដាក់ពាក្យស្នើសុំ បានដែរឬទេ ?
សូមទំនាក់ទំនងទៅ គ្រឹះស្ថានមួយ ក្នុងចំណោមគ្រឹះស្ថាននៅមូលដ្ឋាននានា ខាងលើនេះ ។ ពួកគេនឹងអាចជួយលោកអ្នក ក្នុងការបំពេញពាក្យស្នើសុំ តំណាងឱ្យលោកអ្នក ។

11. ខ្ញុំបានទទួល សេចក្តីជូនដំណឹងឱ្យចាកចេញ (សេចក្តីជូនដំណឹង បណ្តេញចេញ) ឬ ខ្ញុំមានក្តីបារម្ភថា ខ្ញុំនឹងទទួលបានសេចក្តីជូនដំណឹងនេះ ។ តើខ្ញុំត្រូវធ្វើអ្វី ?
សូមទំនាក់ទំនងទៅ មូលនិធិលំនៅដ្ឋានសមរម្យ ឡងប៊ិច (FHF) ដើម្បីទទួលបានជំនួយ ពាក់ព័ន្ធនឹងចម្ងល់ ឬ ក្តីបារម្ភ អំពីការបណ្តេញចេញ ។ ដើម្បីទំនាក់ទំនងទៅ FHF តាមរយៈទូរស័ព្ទ សូមទៅលេខ 1-800-446-3247 ឬ តាមរយៈអ៊ីមែល នៅអាសយដ្ឋាន info@fhfca.org ។

12. ខ្ញុំរស់នៅក្នុង លំនៅដ្ឋាន ដែលមានឧបត្ថម្ភធន ពីរដ្ឋ ឬផ្ទះដែលមានថ្លៃសមរម្យ តើខ្ញុំអាចដាក់ពាក្យស្នើសុំ បានដែរឬទេ ?

វាអាស្រ័យ តាមស្ថានភាព ។ លំនៅដ្ឋាន ដែលទទួលបាន ជំនួយលំនៅដ្ឋាន តាមសក្ខីប័ត្រ [vouchers] (ដូចជា សក្ខីប័ត្រជម្រើសលំនៅដ្ឋាន សក្ខីប័ត្រតាមកម្រោង ឬ សក្ខីប័ត្រផ្សេងៗ ទៀត របស់ផ្នែក 8) និងដែលធ្លាប់បាត់បង់ចំណូល ក្នុងការធ្វើការបញ្ជាក់ ពីកម្រិតចំណូលរបស់ខ្លួនឡើងវិញ នៅឯអាជ្ញាធរលំនៅដ្ឋានរដ្ឋបាល ដើម្បីធានាឱ្យមាន ជំនួយលើថ្លៃចំណាយផ្នែកលំនៅដ្ឋាន ជាបន្តទៀត ។ ក្រសួង ដែលទទួលបាន ជម្រើសលំនៅដ្ឋាន ឬសក្ខីប័ត្រលំនៅដ្ឋាន របស់ផ្នែក 8 ដែលមិនអាចធ្វើការបញ្ជាក់ ពីកម្រិតចំណូលរបស់ខ្លួនឡើងវិញ ហើយមានជាប់បំណុលថ្លៃឈ្នួលផ្ទះបង្ករកើនឡើង (បំណុលថ្លៃឈ្នួលផ្ទះ ឬថ្លៃឈ្នួលផ្ទះខែមុន) មានសិទ្ធិអាចទទួលបានជំនួយនេះ ។

ក្រសួង ដែលបានធ្វើការបញ្ជាក់ ពីកម្រិតចំណូលឡើងវិញរួច ហើយគ្មានជាប់បំណុលថ្លៃឈ្នួលផ្ទះបង្ករកើនឡើង (បំណុលថ្លៃឈ្នួលផ្ទះ ឬ ថ្លៃឈ្នួលផ្ទះខែមុន) គ្មានសិទ្ធិអាចទទួលបានជំនួយនេះទេ ។ ក្នុងន័យនេះ ក្រសួងនានាគ្មានសិទ្ធិអាចទទួលបានជំនួយនោះទេ ប្រសិនបើពួកគេទទួលបានជំនួយថ្លៃឈ្នួលផ្ទះ តាមអ្នកជួល (TBRA), ជំនួយថ្លៃឈ្នួលផ្ទះ តាមកម្រិតចំណូល ផ្សេងៗ ទៀត ដែលលិខិតបញ្ជាក់ពីស្ថានភាពគ្មានចំណូល នឹងអនុញ្ញាតឱ្យ ទទួលបានជំនួយ ដើម្បីយកទៅទូទាត់ លើថ្លៃឈ្នួលពេញលេញរបស់ក្រសួងបាន ។

ក្រសួង រស់នៅក្នុងលំនៅដ្ឋាន មានការឧបត្ថម្ភធនពីរដ្ឋ ដែលមិនរួមបញ្ចូល ការឧបត្ថម្ភជាសក្ខីប័ត្រលំនៅដ្ឋាន ដូចជា លំនៅដ្ឋានមានការឧបត្ថម្ភធន ជាតិណាទានពន្ធលំនៅដ្ឋាន សម្រាប់អ្នកមានចំណូលទាប (LIHTC) និងកម្មវិធីឧបត្ថម្ភធនលំនៅដ្ឋានផ្សេងៗ ទៀត នៅកម្រិតរដ្ឋ និងកម្រិតសហព័ន្ធ មានសិទ្ធិអាចទទួលបានជំនួយ សម្រាប់ចំណែករបស់អ្នកជួល ដែលមានថ្លៃឈ្នួលផ្ទះមិនទាន់បានទូទាត់ ។ ម្ចាស់ផ្ទះជួល របស់លំនៅដ្ឋានដែលមានឧបត្ថម្ភធន ពីរដ្ឋ អាចដាក់ពាក្យស្នើសុំជំនួយថ្លៃឈ្នួលបាន ដើម្បីទូទាត់ លើចំណែករបស់អ្នកជួល ដែលមានថ្លៃឈ្នួលផ្ទះមិនទាន់បានទូទាត់ ។

13. ប្រសិនបើខ្ញុំទទួលបានការឯកភាពផ្តល់ជំនួយ តើខ្ញុំអាចទទួលបានជំនួយ នៅពេលណាដែរ ?

ប្រសិនបើពាក្យស្នើសុំរបស់លោកអ្នក ទទួលបានការឯកភាពផ្តល់ជំនួយ នោះលោកអ្នកទទួលបាន សេចក្តីជូនដំណឹង តាមរយៈអ៊ីមែល ហើយលោកអ្នក ឬ ម្ចាស់ផ្ទះជួលរបស់លោកអ្នក នឹងទទួលបាន ប្រាក់ទូទាត់ ថ្លៃឈ្នួលផ្ទះដែលជាក់នោះ ក្នុងរយៈពេល មួយសប្តាហ៍ ។

14. ខ្ញុំបានដាក់ពាក្យស្នើសុំរួចហើយ តើនៅពេលណា ដែលខ្ញុំអាចដឹងថា ខ្ញុំត្រូវបានជ្រើសរើស ដើម្បីបន្តដំណើរការទៅមុខទៀត ?

នៅពេលលោកអ្នកបានដាក់ពាក្យស្នើសុំពេញលេញ តាមអ៊ិនធឺណែតរួចហើយ ពាក្យស្នើសុំរបស់លោកអ្នកនឹងត្រូវបានពិនិត្យឡើងវិញ ថ្លឹងថ្លែងមើលសិទ្ធិអាចទទួលបានជំនួយ ។ លោកអ្នកនឹងទទួលបាន សេចក្តីជូនដំណឹង តាមរយៈអ៊ីមែលថា នឹងមានការទូទាត់ប្រាក់ជូន ។ នៅពេលនោះ លោកអ្នកក៏អាចចូលទៅក្នុង វេទិកាជំនួយថ្លៃឈ្នួលផ្ទះ នៅលើអ៊ិនធឺណែត ដើម្បីពិនិត្យមើលស្ថានភាពពាក្យស្នើសុំ របស់លោកអ្នកបាន ។ ប្រសិនបើមានបញ្ហា បាក់ពាក្យស្នើសុំរបស់លោកអ្នក ឬ មានការរៀបចំឯកសារមិនបានត្រឹមត្រូវ នោះលោកអ្នកត្រូវបានអ្នកកាន់ករណី ទាក់ទងទៅ តាមរយៈ អ៊ីមែល ឬ ទូរស័ព្ទ ដើម្បីដោះស្រាយបញ្ហាទាំងនេះ ។

15. តើកាលបរិច្ឆេទផុតកាលកំណត់ ក្នុងការដាក់ពាក្យ ស្ថិតនៅពេលណាដែរ ?

ប្រសិនបើមានទទួលបាន ពាក្យស្នើសុំ សមល្មមនឹង បរិមាណមូលនិធិជំនួយ នោះអំឡុងពេលទទួលពាក្យស្នើសុំ នឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី 12 ខែឧសភា ឆ្នាំ 2021 ។ ប្រសិនបើនៅមានមូលនិធិជំនួយទៀត នោះអំឡុងពេលទទួលពាក្យស្នើសុំ នឹងត្រូវពន្យារពេល ក្នុងកម្រិតមួយសប្តាហ៍ម្តង រហូតទាល់តែមូលនិធិដែលនៅសល់ ត្រូវបានចាត់ចែង ចេញទៅជាជំនួយអស់ ។ អ្នកដាក់ពាក្យត្រូវបានលើកទឹកចិត្ត ឱ្យដាក់ពាក្យ ឱ្យបានមុនថ្ងៃទី 12 ខែឧសភា ឆ្នាំ 2021 ។

###

